



សុន្ទរកថាបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី

“ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨”

**ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ**

ខេត្តរតនគិរី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥

- **ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ជាទីគោរព!**
- **ឯកឧត្តម ប្រធានក្រុមប្រឹក្សា ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តរតនគិរី ខេត្ត មណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ**
- **ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ**
- **ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ខេត្ត និងមន្ទីរជុំវិញខេត្តទាំង៥**
- **លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ ជាទីរាប់អាន!**

សូមអរគុណចំពោះ ឯកឧត្តម **គង់ សុភិ** អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈដែលបានរាយការណ៍សង្ខេបអំពីលទ្ធផលរបស់អង្គសិក្ខាសាលា។

ខ្ញុំមានកិត្តិយស និងក្តីសប្បាយរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាក្នុងកម្មវិធីបិទអង្គសិក្ខាសាលាថ្នាក់តំបន់លើកទី៤ ស្តីពីការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥

២០១៨ នារសៀលល្ងាចនេះ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម **យ៉ា ឃីនណា** រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជា អនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានធ្វើបទ បង្ហាញ និងពន្យល់បកស្រាយអំពីបញ្ហា និងខ្លឹមសារនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ២០១៥-២០១៨ ឯកឧត្តម **ស័ក សេដ្ឋា** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានបង្ហាញអំពីវឌ្ឍនភាព និងការអនុវត្ត ការកែ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងឯកឧត្តម **ហាស សុខសេនសាន** អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើបទបង្ហាញ អំពី វឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសូម អរគុណ ជាអនេកចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមស្តាប់ យ៉ាង យកចិត្តទុកដាក់ចូលរួមកិច្ចពិភាក្សា និងបានលើកឡើងនូវសំណួរដ៏ល្អៗក្នុងអង្គ សិក្ខា សាលារយៈពេលមួយថ្ងៃពេញនេះ។

ជាការពិត សិក្ខាសាលាផ្សព្វផ្សាយនេះ បានបង្កើតជាវេទិកាដ៏មានសារៈ សំខាន់ និងគួរឱ្យចាប់អារម្មណ៍ដែលយើងទាំងអស់គ្នាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរ មតិយោបល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសកម្មភាពការងារក្នុងការអនុវត្ត ឱ្យ កាន់តែស៊ីជម្រៅនូវការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅបន្តកែលម្អគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការលើកកម្ពស់សមត្ថភាពរដ្ឋបាល សាធារ ណៈ និងការកែទម្រង់ប្រព័ន្ធបៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីឱ្យមន្ត្រីរាជការ បំពេញ ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងមនសិការ វិជ្ជាជីវៈ ។

ឆ្លងកាត់អង្គសិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ យើងពិតជាអាចមើល ឃើញ និងយល់កាន់តែច្បាស់អំពីខ្លឹមសារ យន្តការអនុវត្ត និងយន្តការតាមដាន ត្រួត ពិនិត្យ និងវាយតម្លៃនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ តាម វិស័យ និងសកម្មភាពកំណែទម្រង់ដែលមានលក្ខណៈអន្តរវិស័យ ព្រមទាំង អាចកំណត់ បាននូវតួនាទីគ្រប់គ្នាអង្គពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ និងតួនាទីផ្ទាល់របស់អង្គភាពខ្លួន ដែលត្រូវបំពេញ ការងារកែទម្រង់ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ជាពិសេស មន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ ក្រោមជាតិ សំដៅឆ្ពោះទៅបង្កើនគុណភាព និងប្រសិទ្ធភាពនៃការ គ្រប់គ្រង និង អភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវាសាធារណៈឱ្យឆ្លើយតប ទៅ នឹងតម្រូវការ ជាក់ស្តែងរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!

កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានបង្ហាញ យ៉ាងច្បាស់អំពីផែនការសកម្មភាពលំអិតដែលត្រូវអនុវត្តជាបន្ទាន់ និងអាទិភាពបំផុត។ ការអនុវត្តនូវកម្មវិធីជាតិនេះ គឺទាមទារឱ្យមានការចូលរួមកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ជាពិសេសអភិបាលនៃគណៈអភិបាល រាជ ធានី-ខេត្ត និងអគ្គលេខាធិការ ឬអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រម ជាមួយនឹងការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធក្នុងកម្រិតបច្ចេកទេសរវាង កម្មវិធីកែ ទម្រង់រដ្ឋបាលសាធារណៈជាមួយកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែ ទម្រង់តាមវិស័យដទៃទៀត ដូចជា វិស័យអប់រំ និងវិស័យ សុខាភិបាល ជាដើម។

លើសពីនេះទៅទៀត យើងត្រូវរៀបចំឱ្យមានយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ រៀងរាល់ ៦ខែម្តង ដើម្បី រាយការណ៍ជូនរាជរដ្ឋាភិបាលអំពីវឌ្ឍនភាព បញ្ហាប្រឈម និងកំណត់ដំណោះស្រាយ រួមរបស់រាជរដ្ឋាភិបាល សម្រាប់គាំទ្រ និងតម្រង់ទិសការងារកែទម្រង់។ ក្នុងស្មារតីនេះ ខ្ញុំសូមផ្តាំផ្ញើនូវមតិយោបល់មួយចំនួន សម្រាប់ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋ បាលសាធារណៈ២០១៥-២០១៨ មានដូចខាងក្រោម៖

១- ជំរុញការកែលម្អនីតិវិធី និង របៀបក្នុងការផ្តល់សេវាសាធារណៈនាពេលបច្ចុប្បន្ន ជូនប្រជាពលរដ្ឋ រួមទាំងការដាក់ឱ្យដំណើរការប្រព័ន្ធ ឬ យន្តការត្រួតពិនិត្យគុណភាព និងប្រសិទ្ធភាព និងយន្តការស្ថាប័នសម្រាប់ទទួលបណ្តឹងតវ៉ា ឬ ព័ត៌មានត្រឡប់ពីអ្នក ប្រើប្រាស់សេវា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់មន្ត្រីរាជការនិង ប្រជាពលរដ្ឋ។

២- បញ្ចប់ការធ្វើបច្ចុប្បន្នភាពលើកម្រងព័ត៌មានសេវាសាធារណៈ និង ជំរុញការ កែលំអការផ្តល់សេវាសាធារណៈ ដែលបានកំណត់ជាសេវាអាទិភាពចំនួន០៣ទៅ០៥ សេវា ក្នុងមួយក្រសួងស្ថាប័ន។

៣-ធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ជាពិសេសការរៀបចំអង្គវិជ្ជាជីវៈ ការកំណត់មុខតំណែងគ្រប់គ្រង ការ រៀបចំការពិពណ៌នាមុខតំណែងទាំងអស់ដែលមាននៅក្នុងក្រសួងស្ថាប័នថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ ដើម្បីផ្តល់លទ្ធភាពឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាចធ្វើការជ្រើសរើស ការពង្រាយ ការបែងចែកភារកិច្ច និងការប្រើប្រាស់ធនធាន មនុស្សឱ្យចំទិសដៅ និងចំទីកន្លែងដែលមានតម្រូវការ។ ដូច្នេះ គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ និងក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំនិងកំណត់

រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងគ្រប់គ្រងឱ្យបានពេញលេញមុនដំណាច់ឆ្នាំ២០១៥។
ក្នុងបរិបទនេះ ខ្ញុំសូមស្នើសុំការសម្របសម្រួលនិងសហការពីឯកឧត្តម អភិបាលខេត្ត
អភិបាលស្រុក ប្រធានមន្ទីរអប់រំ មន្ទីរហិរញ្ញវត្ថុ មន្ទីរអធិការកិច្ច និងនាយករដ្ឋបាល
ដើម្បីអនុវត្តបេសកកម្មក្នុងការចុះប្រមូលទិន្នន័យ លើការប្រើប្រាស់ក្របខណ្ឌមន្ត្រីរាជ
ការជាគ្រូបង្រៀននិងផ្នែករដ្ឋបាល គ្រូបង្រៀនជាប់កិច្ចសន្យានៅគ្រប់ភូមិសិក្សាទាំង
អស់ ដែលកិច្ចការងារនេះ នឹងធ្វើនៅក្នុងភូមិភាគនេះនៅចុងខែតុលាការខាងមុខនេះ។

៤- រៀបចំកម្មវិធីបណ្តុះបណ្តាលជាតិសម្រាប់បង្កើនសមត្ថភាពមន្ត្រីរាជការ ថ្នាក់
ជាតិនិងថ្នាក់ក្រោមជាតិ ឱ្យមានលក្ខណៈជាប្រព័ន្ធនិងជាកាតព្វកិច្ចរបស់មន្ត្រីរាជការ
ជាពិសេសមន្ត្រីរាជការជាស្ត្រី។ កម្មវិធីបណ្តុះបណ្តាលជាតិ រយៈពេលខ្លីៗដែលឆ្លើយ
តបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ នឹងដាក់ឱ្យដំណើរការជាប្រព័ន្ធ នៅសាលាភូមិន្ទរដ្ឋបាល នៅក្នុង
ឆ្នាំសិក្សា២០១៦។ ដោយឡែក តាមការអនុម័តយល់ព្រមពីសម្តេចអគ្គមហាសេនា
បតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីបណ្តុះ
បណ្តាលមន្ត្រីជាន់ខ្ពស់(កម្រិតអគ្គនាយក អគ្គលេខាធិការ និងអភិបាលរាជធានី ខេត្ត)
អំពីគោលនយោបាយនិងការងារកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល នឹងចាប់
ផ្តើមកម្មវិធីបណ្តុះបណ្តាលនៅចុងខែតុលាឆ្នាំ២០១៥ នៅសាលាភូមិន្ទរដ្ឋបាល ដោយ
១វគ្គមានរយៈពេល៣ទៅ៤ថ្ងៃនិងមានសិស្ស៤៥នាក់ សម្រាប់៣វគ្គជាប់ៗគ្នា។

៥- រៀបចំផែនការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈឱ្យបានគ្រប់ជ្រុង
ជ្រោយនិងច្បាស់លាស់ រួមជាមួយនឹងគោលការណ៍រួមក្នុងការគ្រប់គ្រងមុខងារសាធារ
ណៈរបស់រដ្ឋ ព្រមទាំងការត្រៀមដាក់ចេញនូវវិធានការគាំទ្រផ្សេងៗចាប់ពីឆ្នាំ២០១៦
ដល់ឆ្នាំ២០១៨។

៦- ពង្រឹង និង ពង្រីកការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈឱ្យបានកាន់តែទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

៧- រៀបចំនិងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគុណផល និងប្រព័ន្ធលើកទឹកចិត្ត ដល់មន្ត្រីរាជការ និងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

៨- រៀបចំប្រព័ន្ធបៀវត្ស ឱ្យមានលក្ខណៈសង្គតិភាពរវាងបៀវត្សមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និង បន្តបង្កើនបៀវត្សមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ជាដំណាក់កាលៗឱ្យបានតិចបំផុតលើសពី១លានរៀលក្នុងឆ្នាំ២០១៨ និងប្រាក់សោធននិវត្តន៍ដល់និវត្តន៍ជនទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ។

៩- រៀបចំប្រព័ន្ធគ្រប់គ្រង និងបើកផ្តល់ប្រាក់កម្រៃជូនមន្ត្រីជាប់កិច្ចសន្យាតាមប្រព័ន្ធទិន្នន័យអេឡិចត្រូនិចដូចមន្ត្រីរាជការដែរ។

១០- កំណត់ឱ្យបានច្បាស់លាស់អំពីសកម្មភាពកែទម្រង់ដែលមានលក្ខណៈអន្តរវិស័យ ដើម្បីគាំទ្រនិងបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល រួមទាំងការកៀរគរជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍ តាមរយៈយន្តការស្ថាប័នរួមនៃលេខាធិការដ្ឋានទាំង៣។

១១- ត្រូវរៀបចំឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆមាសលើការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងដំណាក់កាលនីមួយៗ។

- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក៏ដូចជាលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមចំណែកក្នុងការតាក់តែងកម្មវិធីជាតិកំណែទម្រង់ បាលសាធារណៈ២០១៥-២០១៨ ដោយឈរលើបរិបទកម្ពុជានីយកម្ម។

ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ និងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលស្រុក ប្រធានមន្ទីរជុំវិញខេត្តទាំង៥ និងអង្គភាពរដ្ឋបាលពាក់ព័ន្ធនានា សូមបន្តចូលរួមចំណែក និងគាំទ្របន្ថែមទៀតក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងភាពជាម្ចាស់លើការអនុវត្តសកម្មភាពការងារ ដែលបានកំណត់ក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ដោយប្រកាន់ភ្ជាប់អភិក្រមបុរេសកម្មចំពោះការអនុវត្តការងារ និងត្រូវស្វែងយល់ និងចូលរួមអនុវត្តនូវការងារកែទម្រង់ដែលមានលក្ខណៈជាអន្តរវិស័យ រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យតាមគោលដៅដែលបានដាក់ចេញ។

ជាទីបញ្ចប់ ក្នុងនាមក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ លេខាធិការដ្ឋានទាំង៣នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គសិក្ខាសាលាថ្នាក់តំបន់លើកទី៤ ស្តីពី“ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” នាថ្ងៃនេះ។

ខ្ញុំសូមជូនពរជ័យមហាប្រសើរជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ឱ្យសម្រេចបានជោគជ័យគ្រប់ការងារ និងមានការវិវឌ្ឍជាវិជ្ជមានទាំងអាជីព និងគ្រួសារ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ **សូមប្រកាសបិទអង្គសិក្ខាសាលា សូមអរគុណ!**